

ចំណូល៖ ឆ្លើយសំណួរខាងក្រោមនៅផ្នែកខាងឆ្វេងនៃទំព័រនេះ។ គូសជីកតែប្រអប់ដែលអនុវត្តចំពោះអ្នក និង/ឬប្តីប្រពន្ធរបស់អ្នក។

បានទទួលប្រាក់ពិណមួយខាងក្រោមក្នុងឆ្នាំ 2025៖	(ត្រូវបំពេញដោយអ្នកស្ម័គ្រចិត្តដែលមានការបញ្ជាក់) ប្រាក់ចំណូលដែលត្រូវបញ្ចូល	កំណត់ចំណាំ/យោបល់
☐ (B) ប្រាក់ឈ្នួលជាបុគ្គលិកក្រៅម៉ោង ឬពេញម៉ោង ការងារប៉ុន្មាន _____	☐ (B) W-2s # _____	
☐ (B/A) លុបជីប	☐ (B/A) ព័ត៌មានជំនួយ (មូលដ្ឋាននៅពេលរាយការណ៍នៅលើ W2)	
☐ (B/A) គណនីចូលនិវត្តន៍ ប្រាក់សោធននិវត្តន៍ ឬប្រាក់ប្រចាំឆ្នាំ	☐ (B/A) 1099-R (មូលដ្ឋាននៅពេលដែលចំនួនដែលត្រូវបង់ពន្ធត្រូវបានរាយការណ៍) # _____ ☐ (A) ប្រាក់វិភាគទានសប្បុរសធម៌ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពី 1099-R \$ _____	
☐ (B) អត្ថប្រយោជន៍ពិការភាព (ដូចជាការទូទាត់ពីការធានារ៉ាប់រង និងសំណងរបស់កម្មករ)	☐ (B) អត្ថប្រយោជន៍ពិការភាពនៅលើ 1099-R ឬ W-2 # _____	
☐ (B) អត្ថប្រយោជន៍សន្តិសុខសង្គម ឬផ្លូវរថភ្លើង	☐ (B) SSA-1099, RRB-1099 # _____	
☐ (B) អត្ថប្រយោជន៍អត់ការងារធ្វើ	☐ (B) 1099-G # _____	
☐ (B) ការបង្វិលសងពន្ធលើប្រាក់ចំណូលរដ្ឋ ឬមូលដ្ឋាន	☐ (B) សងប្រាក់វិញ \$ _____ ☐ (B) ធាតុដែលបានធ្វើកាលពីឆ្នាំមុន ☐ បាទ/ចាស ☐ ទេ	
☐ (B) ការប្រាក់ ឬភាគលាភ (គណនីធនាគារ មូលបត្របំណុល។ល។)	☐ (B) 1099-INT # _____ ☐ (B) 1099-DIV # _____	
☐ (A) ការលក់ភាគហ៊ុន មូលបត្របំណុល ឬអចលនទ្រព្យ តើអ្នកបានរាយការណ៍ពីការខាតបង់នៅពេលត្រឡប់មកវិញ ☐ បាទ/ចាស ☐ ទេ កាលពីឆ្នាំមុន	☐ (A) 1099-B (រាប់បញ្ចូលទាំងរបាយការណ៍ឈ្នួញកណ្តាល) # _____ ☐ ការខាតបង់ដើមទុន ☐ បាទ/ចាស ☐ ទេ	
☐ (B) សោធនអាហារកិច្ច	☐ (B) សោធនអាហារកិច្ច \$ _____ មិនរាប់បញ្ចូលប្រាក់ចំណូល ☐ បាទ/ចាស ☐ ទេ	
☐ (A/M) ប្រាក់ចំណូលពីការជួលផ្ទះរបស់អ្នក ឬបន្ទប់នៅក្នុងផ្ទះរបស់អ្នក។ ប្រសិនបើបាទ/ចាស តើអ្នកបានប្រើអត្ថប្រយោជន៍នៅដាច់នៅផ្ទះផ្ទាល់ខ្លួន ☐ បាទ/ចាស ☐ ទេ ហើយជួលរាគីចជាង 15 ថ្ងៃទេ	☐ (A/M) ចំណូលពីការជួល (កម្រិតខ្ពស់នៅពេលដែលលំនៅដ្ឋានជាលំនៅដ្ឋានផ្ទាល់ខ្លួន នឹងជួលក្នុងរយៈពេលតិចជាង 15 ថ្ងៃ) ☐ ការចំណាយលើការជួល \$ _____	
☐ ប្រាក់ចំណូលបានមកពីការជួលទ្រព្យសម្បត្តិផ្ទាល់ខ្លួនដូចជាឃានជំនិះ		
☐ (B) ការឈ្នះល្បែង រួមទាំងឆ្នោត	☐ (B) W-2G ឬការឈ្នះការលេងល្បែងផ្សេងទៀត (រាយបញ្ជីការខាតបង់ ខាងក្រោមប្រសិនបើអ្នកជាប់ពន្ធអាចរាយបញ្ជីប្រាក់កាត់បាន) # _____	
☐ (A) ការទូទាត់សម្រាប់កិច្ចសន្យា ឬការងារខ្លួនឯង តើអ្នកបានរាយការណ៍ពីការខាតបង់នៅពេលត្រឡប់មកវិញកាល ☐ បាទ/ចាស ☐ ទេ ពីឆ្នាំមុន។	☐ (A) កាលវិភាគ C ☐ 1099-MISC # _____ ☐ 1099-NEC # _____ ☐ 1099-K # _____ ☐ ប្រាក់ចំណូលផ្សេងទៀតបានរាយការណ៍នៅកន្លែងផ្សេង ☐ កាលវិភាគ C \$ _____	
☐ តើមានប្រាក់ផ្សេងទៀតដែលបានទទួលក្នុងអំឡុងពេលឆ្នាំដែរឬទេ? (ឧទាហរណ៍៖ ការទូទាត់ជាសាច់ប្រាក់ ភាគពូកិច្ចរបស់គណៈវិនិច្ឆ័យ រង្វាន់ ទ្រព្យសម្បត្តិឌីជីថល សូយសារអាករ អត្ថប្រយោជន៍កូដកម្មសហជីព)	☐ ប្រាក់ចំណូលផ្សេងទៀត (សូមមើល Pub 4012 សម្រាប់ការណែនាំអំពីប្រាក់ចំណូលផ្សេងទៀត ឧ. វិសាលភាពនៃការងារសេរីកម្ម)	

ការចំណាយ និងព្រឹត្តិការណ៍ទាក់ទងនឹងពន្ធ៖ ឆ្លើយសំណួរនៅផ្នែកខាងឆ្វេងនៃទំព័រនេះ។ គូសផឹកតែប្រអប់ដែលអនុវត្តចំពោះអ្នក និង/ឬប្តីប្រពន្ធរបស់អ្នក។

បានបង់ថ្លៃចំណាយណាមួយខាងក្រោមដើម្បីបាត់ថ្នាក់ក្នុងឆ្នាំ 2025?	(ត្រូវបំពេញដោយអ្នកស្ម័គ្រចិត្តដែលមានការបញ្ជាក់) ស្តង់ដារ ឬការកាត់កងតាមថ្លៃចំណាយនីមួយៗ	កំណត់ចំណាំ/យោបល់
☐ (A) ការប្រាក់បញ្ចាំ	☐ (A) 1098	# _____
☐ (A) ពន្ធ រដ្ឋ ក្នុងស្រុក អចលនទ្រព្យ ការលក់ ។ល។		
☐ (A) ថ្លៃពេទ្យ ធ្មេញ ថ្លៃវេជ្ជបញ្ជា	☐ (B) ការកាត់តាមស្តង់ដារ	☐ (ក) ការកាត់កងតាមថ្លៃចំណាយនីមួយៗ
☐ (A) វិភាគទានសប្បុរសធម៌		
បានបង់ថ្លៃចំណាយទាំងនេះនៅឆ្នាំ 2025 ទេ?	(ត្រូវបំពេញដោយអ្នកស្ម័គ្រចិត្តដែលមានការបញ្ជាក់) ការចំណាយដើម្បីរាយការណ៍	កំណត់ចំណាំ/យោបល់
☐ (B) ការប្រាក់កម្ចីសិស្ស	☐ (B) 1098-E	
☐ (B) ការថែទាំកុមារ និងក្នុងបន្ទុក	☐ (B) ឥណទានថែទាំកុមារ និងមនុស្សក្នុងបន្ទុក	
☐ (B/A) ការរួមចំណែកដល់គណនីចូលនិវត្តន៍	☐ (B/A) IRA (មូលដ្ឋានប្រសិនបើ Roth IRA ឬ 401K)	
☐ (B) ការផ្គត់ផ្គង់សាលារៀនដោយគ្រូ ជំនួយរបស់គ្រូ ឬអ្នកអប់រំផ្សេងទៀត	☐ (B) ការកាត់បន្ថយការចំណាយរបស់អ្នកអប់រំ	\$ _____
☐ (B) ការទូទាត់ថ្លៃអាហារូបត្ថម្ភ (មិនរាប់បញ្ចូលប្រាក់ឧបត្ថម្ភកុមារ)	☐ (B) ការទូទាត់ថ្លៃអាហារូបត្ថម្ភជាមួយ SSN របស់ប្តីប្រពន្ធ	\$ _____
	ការកែតម្រូវប្រាក់ចំណូល	☐ បាទ/ចាស ☐ ទេ
តើមានអ្វីមួយដូចខាងក្រោមបានកើតឡើងក្នុងអំឡុងឆ្នាំ 2025 ទេ?	(ត្រូវបំពេញដោយអ្នកស្ម័គ្រចិត្តដែលមានការបញ្ជាក់) ព័ត៌មានដែលត្រូវរាយការណ៍	កំណត់ចំណាំ/យោបល់
☐ (B) អ្នក ឬនរណាម្នាក់ក្នុងគ្រួសាររបស់អ្នកបានចូលរៀនថ្នាក់អប់រំ (សាលាបច្ចេកទេស មហាវិទ្យាល័យ ទាក់ទងនឹងការងារ។ល។)	☐ (B) ប្រាក់ចំណូលអាហារូបករណ៍ជាប់ពន្ធ	
	☐ (B) 1098-T (សេចក្តីថ្លែងការណ៍ដែលបានកំណត់ពីសាលារៀន វិក្កយបត្រ។ល។)	
	☐ (B) ឥណទានអប់រំ ឬការកាត់ថ្លៃសិក្សា និងថ្លៃសិក្សា	
☐ (A) លក់ផ្ទះ	☐ (A) លក់ផ្ទះ (1099-S)	
☐ (A) មានគណនីសន្សំសុខភាព (HSA)	☐ (A) ការរួមចំណែករបស់ HSA	☐ (A) វិភាគទាន HSA
☐ (A) ទិញធានារ៉ាប់រងសុខភាពតាមរយៈទីផ្សារ (ប្តូរប្រាក់)	☐ (A) 1095-A	
☐ (A) ទិញ និងដំឡើងរបស់របរប្រើប្រាស់ក្នុងផ្ទះដែលសន្សំសំចៃថាមពល (ឧទាហរណ៍៖ បង្គាប់ ចង្រ្កាន អីស្ទឡង់។ល។)	☐ (A) ឥណទានកែលម្អផ្ទះប្រកបដោយប្រសិទ្ធភាពថាមពល (ទម្រង់បែបបទ 5695, ផ្នែក II ប៉ុណ្ណោះ)	
☐ (A) ផ្សេងទៀត (ឧទាហរណ៍៖ បានទិញយានជំនិះថ្មី ។ល។)	☐ VIN #	
☐ (A) មានប័ណ្ណឥណទាន បញ្ជី ឬបំណុលផ្សេងទៀតដែលត្រូវបានលុបចោល/ លើកលែងដោយអ្នកឱ្យខ្ចី	☐ (A) 1099-C	
☐ (A) មានការខាតបង់ទាក់ទងនឹងតំបន់គ្រោះមហន្តរាយសហព័ន្ធដែលបានប្រកាស	☐ (A) 1099-A	☐ ផលប៉ះពាល់គ្រោះមហន្តរាយត្រឡប់មកវិញ
☐ (B) មានឥណទានពន្ធមិនត្រូវបានអនុញ្ញាត (ឧទាហរណ៍៖ ឥណទានចំណូលដែលទទួលបាន ឥណទានពន្ធកុមារ ឬឥណទានឱកាសអាមេរិក)	☐ (B) EITC, CTC, AOTC ឬ HOH មិនត្រូវបានអនុញ្ញាតក្នុងឆ្នាំមុន	ហេតុផល _____
☐ ទទួលសំបុត្រ ឬវិក្កយបត្រណាមួយពី IRS	☐ មានសិទ្ធិសម្រាប់ការបញ្ជូនបន្តគ្នានិក្ខេបកម្មបង់ពន្ធដែលមានប្រាក់ចំណូលទាប	
☐ (B) ធ្វើការទូទាត់ពន្ធប៉ាន់ស្មាន ឬអនុវត្តការបង្វិលសងកាលពីឆ្នាំមុនដល់ពន្ធ 2025	☐ (B) ការបង់ពន្ធប៉ាន់ស្មាន	_____
	☐ (B) ការបង្វិលសងកាលពីឆ្នាំមុនបានអនុវត្តចំពោះឆ្នាំនេះ	_____
☐ បាននាំយកមកវិញកាលពីឆ្នាំមុន	☐ ប្រាក់ចំណេញកាលពីឆ្នាំមុនអាចប្រើបាន	

ព័ត៌មានជាជម្រើស

ព័ត៌មានខាងក្រោមគឺសម្រាប់គោលបំណងស្ថិតិតែប៉ុណ្ណោះ។ ការឆ្លើយតបរបស់អ្នកចំពោះសំណួរទាំងនេះមិនមែនជាផ្នែកនៃការបង់ពន្ធរបស់អ្នកទេ ហើយមិនត្រូវបានបញ្ជូនទៅ IRS ជាមួយនឹងការបង់ពន្ធរបស់អ្នកទេ។ អ្នកមិនត្រូវឱ្យឆ្លើយសំណួរទាំងនេះទេ។

1. តើអ្នកនឹងនិយាយថាអ្នកអាចបន្តការសន្ទនាជាភាសាអង់គ្លេស	☐ ល្អណាស់	☐ ល្អ	☐ មិនល្អទេ	☐ មិនមែនទាល់តែសោះ	☐ សុំមិនឆ្លើយ
2. តើអ្នកនឹងនិយាយថាអ្នកអាចអានកាសែតជាភាសាអង់គ្លេស	☐ ល្អណាស់	☐ ល្អ	☐ មិនល្អទេ	☐ មិនមែនទាល់តែសោះ	☐ សុំមិនឆ្លើយ
3. តើអ្នក ឬសមាជិកគ្រួសាររបស់អ្នកមានពិការភាពដែរឬទេ	☐ បាទ/ចាស	☐ ទេ	☐ សុំមិនឆ្លើយ		
4. តើអ្នកឬប្តីឬប្រពន្ធរបស់អ្នកជាអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក	☐ បាទ/ចាស	☐ ទេ	☐ សុំមិនឆ្លើយ		
5. តើជាតិសាសន៍របស់អ្នក និង/ឬជនជាតិអ្វី? ជ្រើសរើសទាំងអស់ដែលអនុវត្ត			6. តើអ្វីទៅជាពូជសាសន៍ និង/ឬជាតិសាសន៍របស់ប្តីប្រពន្ធរបស់អ្នក? ជ្រើសរើសទាំងអស់ដែលអនុវត្ត		
☐ ជនជាតិដើមអាមេរិកាំង ឬអាឡាស្កា (ឧទាហរណ៍ Navajo Nation កុលសម្ព័ន្ធ Blackfeet នៃ Blackfeet Indian Reservation of Montana ភូមិកំណើតនៃរដ្ឋាភិបាលប្រពៃណី Barrow Inupiat សហគមន៍ Nome Eskimo Aztec Maya ។ល។)			☐ ជនជាតិដើមអាមេរិកាំង ឬអាឡាស្កា (ឧទាហរណ៍ Navajo Nation កុលសម្ព័ន្ធ Blackfeet នៃ Blackfeet Indian Reservation of Montana ភូមិកំណើតនៃរដ្ឋាភិបាលប្រពៃណី Barrow Inupiat សហគមន៍ Nome Eskimo Aztec Maya ។ល។)		
☐ អាស៊ី (ឧទាហរណ៍ ចិន អាស៊ីតណ្ហា ហ្វីលីពីន វៀតណាម កូរ៉េ ជប៉ុន ។ល។)			☐ អាស៊ី (ឧទាហរណ៍ ចិន អាស៊ីតណ្ហា ហ្វីលីពីន វៀតណាម កូរ៉េ ជប៉ុន ។ល។)		
☐ ជនជាតិអាមេរិកស្បែកខ្មៅ ឬអាហ្វ្រិក (ឧទាហរណ៍ អាហ្វ្រិកអាមេរិក ហុសាម៉ាអ៊ីក ហៃទី នីហ្សេរីយ៉ា អេត្យូពី សូមម៉ាលី។ល។)			☐ ជនជាតិអាមេរិកស្បែកខ្មៅ ឬអាហ្វ្រិក (ឧទាហរណ៍ អាហ្វ្រិកអាមេរិក ហុសាម៉ាអ៊ីក ហៃទី នីហ្សេរីយ៉ា អេត្យូពី សូមម៉ាលី។ល។)		
☐ អ្នកនិយាយភាសាអេស៊ប៉ាញ ឬឡាទីន (ឧទាហរណ៍ មិកស៊ិក ព័រតូរិកា សាល់វ៉ាដ័រអាន គុយបា ដូមីនីកែន ហ្គាតេម៉ាឡា ។ល។)			☐ អ្នកនិយាយភាសាអេស៊ប៉ាញ ឬឡាទីន (ឧទាហរណ៍ មិកស៊ិក ព័រតូរិកា សាល់វ៉ាដ័រអាន គុយបា ដូមីនីកែន ហ្គាតេម៉ាឡា ។ល។)		
☐ មជ្ឈិមបូព៌ា ឬអាហ្វ្រិកខាងជើង (ឧទាហរណ៍ លីបង់ អ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី អ៊ីរ៉ាក់ អ៊ីស្រាអែល។ល។)			☐ មជ្ឈិមបូព៌ា ឬអាហ្វ្រិកខាងជើង (ឧទាហរណ៍ លីបង់ អ៊ីរ៉ង់ អេហ្ស៊ីប ស៊ីរី អ៊ីរ៉ាក់ អ៊ីស្រាអែល។ល។)		
☐ ជនជាតិដើមហាវ៉ៃ ឬអ្នកកោះប៉ាស៊ីហ្វិក (ឧទាហរណ៍ ជនជាតិដើមកោះហាវ៉ៃ សាម៉ា ចាម៉ូរ៉ូ តុងហ្គាន ហ្វីជី ម៉ារីសាល់។ល។)			☐ ជនជាតិដើមហាវ៉ៃ ឬអ្នកកោះប៉ាស៊ីហ្វិក (ឧទាហរណ៍ ជនជាតិដើមកោះហាវ៉ៃ សាម៉ា ចាម៉ូរ៉ូ តុងហ្គាន ហ្វីជី ម៉ារីសាល់។ល។)		
☐ ស្បែកស (ឧទាហរណ៍ អង់គ្លេស អាឡឺម៉ង់ អៀរឡង់ អ៊ីតាលី ប៉ូឡូញ ស្កុតឡែន ។ល។)			☐ ស្បែកស (ឧទាហរណ៍ អង់គ្លេស អាឡឺម៉ង់ អៀរឡង់ អ៊ីតាលី ប៉ូឡូញ ស្កុតឡែន ។ល។)		

សេចក្តីជូនដំណឹងរបស់ចុបស្តីពីឯកជនភាព និងចុបស្តីពីការកាត់បន្ថយការងារក្រដាសស្នាម

យើងកំពុងស្នើសុំព័ត៌មាននេះ ដូច្នេះអ្នកអាចចូលរួមក្នុងកម្មវិធីជំនួយពន្ធលើប្រាក់ចំណូលស្ម័គ្រចិត្តរបស់ IRS (VITA) និងការប្រឹក្សាពន្ធសម្រាប់មនុស្សចាស់ (TCE) ដែលផ្តល់ឱ្យអ្នករៀបចំពន្ធលើប្រាក់ចំណូលស្ម័គ្រចិត្តដែលបានបញ្ជាក់ដោយ IRS ដើម្បីជួយក្នុងការរៀបចំការបង់ពន្ធលើប្រាក់ចំណូលជាមូលដ្ឋានសម្រាប់បុគ្គលដែលមានសមត្ថភាព។ អាជ្ញាធរ IRS ដើម្បីប្រមូលព័ត៌មាននេះគឺ 5 U.S.C. ផ្នែក 301 និង 26 U.S.C. ផ្នែក 7801។ ព័ត៌មានដែលអ្នកផ្តល់អាចត្រូវបានបង្ហាញដល់អ្នកដទៃដែលសម្របសម្រួលបុគ្គលិក VITA/TCE ការផ្សព្វផ្សាយ និងសកម្មភាពដែលទាក់ទងនឹង VITA/TCE ផ្សេងទៀត។ IRS អាចបង្ហាញតែព័ត៌មានប្រាក់ចំណេញ និងប្រាក់ចំណេញរបស់អ្នក ដូចដែលបានផ្តល់ដោយ 26 U.S.C. ផ្នែក 6103 ។ កំណត់ត្រាផ្សេងទៀតទាំងអស់អាចត្រូវបានបង្ហាញតែសម្រាប់គោលបំណងដែល IRS ចាត់ទុកថាត្រូវគ្នាជាមួយនឹងគោលបំណងដែល IRS បានប្រមូលកំណត់ត្រា និងស្របតាមការបង្ហាញអំពីការប្រើប្រាស់ទម្លាប់ដែលបានពិពណ៌នានៅក្នុង រក្សាទុកនៃប្រព័ន្ធសេចក្តីជូនដំណឹងកំណត់ត្រា (System of Record Notice, SORN)/IRS 24.030, ម៉ាស៊ីនទិន្នន័យគណនី អតិថិជន (Customer Account Data Engine, CADE) ឯកសារមេនីមួយៗ (Individual Master File, IMF) ។ អ្នកអាចមើល Treasury/IRS SORNs នៅលើគេហទំព័រ Treasury SORN នៅ [Treasury.gov/System of Records Notices \(SORNs\)](https://www.treasury.gov/System-of-Records-Notices)។ ការផ្តល់ព័ត៌មាននេះគឺស្ម័គ្រចិត្ត ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានដែលបានស្នើសុំទេ អ្នកស្ម័គ្រចិត្តរបស់ IRS ប្រហែលជាមិនអាចជួយអ្នកក្នុងការរៀបចំ និងដាក់ឯកសារបង់ពន្ធរបស់អ្នកបានទេ។

ចុបស្តីពីការកាត់បន្ថយការងារក្រដាសស្នាមឱ្យ IRS បង្ហាញលេខត្រួតពិនិត្យ OMB លើសំណើព័ត៌មានសាធារណៈទាំងអស់។ លេខត្រួតពិនិត្យ OMB សម្រាប់ការសិក្សានេះគឺ 1545-1964 ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកមានមតិយោបល់ណាមួយទាក់ទងនឹងការដាក់ស្នាមពេលវេលាដែលទាក់ទងនឹងការសិក្សានេះ ឬការផ្តល់យោបល់លើការធ្វើឱ្យដំណើរការនេះកាន់តែងាយស្រួល សូមសរសេរទៅកាន់សេវាកម្មចំណូលផ្ទៃក្នុង គណៈកម្មាធិការសម្របសម្រួលផលិតផលពន្ធ SE:TS:CAR:MP:T:T:SP, 1111 Constitution Ave. NW, Washington, DC 20224។

This image shows a single sheet of white paper with horizontal ruling lines. The lines are evenly spaced and run across the width of the page. There are no margins, text, or other markings on the paper.

ការបង្ហាញសហព័ន្ធ៖

ច្បាប់សហព័ន្ធត្រូវឱ្យផ្តល់បែបបទយល់ព្រមនេះទៅអ្នក។ លើកលែងតែមានការអនុញ្ញាតពីច្បាប់យើងមិនអាចបង្ហាញព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នកទៅឱ្យគេដទៃទៀតបានទេ។ ប្រសិនបើអ្នកយល់ព្រមចំពោះការបង្ហាញព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នក ច្បាប់សហព័ន្ធមិនអាចការពារព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នកពីការប្រើប្រាស់ ឬការចែកចាយបន្តបានទេ។ អ្នកមិនចាំបាច់បំពេញសំណុំបែបបទនេះដើម្បីចូលរួមសេវាកម្មរៀបចំដាក់លិខិតប្រកាសពន្ធរបស់យើងទេ។ ប្រសិនបើយើងទទួលបានហត្ថលេខារបស់អ្នកនៅលើបែបបទនេះដោយដាក់កម្រិតសេវាកម្មរៀបចំដាក់លិខិតប្រកាសពន្ធរបស់យើងតាមការយល់ព្រមរបស់អ្នក នោះការយល់ព្រមរបស់អ្នកនឹងមិនមានសុពលភាពឡើយ។ ប្រសិនបើអ្នកយល់ព្រមនឹងការបង្ហាញព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នក នោះការយល់ព្រមរបស់អ្នកមានសុពលភាពសម្រាប់រយៈពេលដែលអ្នកបញ្ជាក់។ ប្រសិនបើអ្នកមិនបានបញ្ជាក់ពីរយៈពេលនៃការយល់ព្រមរបស់អ្នក នោះការយល់ព្រមរបស់អ្នកមានសុពលភាពរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខា។

លក្ខខណ្ឌ៖

ទិន្នន័យនៃព័ត៌មានលើប្រាក់ចំណូលអនុញ្ញាតឱ្យ TaxSlayer LLC ដែលជាអ្នកផ្តល់សេវាបច្ចេកវិទ្យាពន្ធ VITA/TCE ដើម្បីធ្វើឱ្យព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នកមាននៅលើគេហទំព័រអ្នកស្ម័គ្រចិត្តណាមួយដែលចូលរួមក្នុងកម្មវិធី VITA/TCE របស់ IRS ដែលអ្នកជ្រើសរើសដើម្បីរៀបចំដាក់លិខិតប្រកាសពន្ធនៅក្នុងលិខិតប្រកាសពន្ធនៅឆ្នាំក្រោយ។ ការធ្វើដូច្នេះមានន័យថាអ្នកនឹងអាចចូលទៅកាន់គេហទំព័រស្ម័គ្រចិត្តណាមួយដោយប្រើ TaxSlayer នៅឆ្នាំក្រោយ ហើយមានចំណូលពន្ធរបស់អ្នកជាមួយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយមិនគិតពីកន្លែងដែលអ្នកបានដាក់លិខិតប្រកាសពន្ធរបស់អ្នកនៅឆ្នាំនេះឡើយ។ ការយល់ព្រមនេះមានសុពលភាពដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2027។

ព័ត៌មានអំពីការប្រកាសពន្ធដែលនឹងត្រូវបង្ហាញរួមមាន ប្រជាសាស្ត្រ ហិរញ្ញវត្ថុ និងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនផ្សេងទៀតអំពីអ្នក ការប្រកាសពន្ធរបស់អ្នក និងប្រភពប្រាក់ចំណូលរបស់អ្នកដែលត្រូវបានបញ្ចូលទៅក្នុងកម្មវិធីរៀបចំដាក់លិខិតប្រកាសពន្ធសម្រាប់គេហទំព័រនៃការរៀបចំការប្រកាសពន្ធរបស់អ្នក។ ព័ត៌មាននេះរួមមាន ឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ SSN ស្ថានភាពដាក់លិខិតប្រកាសពន្ធ ការងារ ឈ្មោះ និងអាសយដ្ឋានរបស់និយោជកព្រមទាំងចំនួន និងប្រភពនៃប្រាក់ចំណូល ការកាត់ពន្ធ និងឥណទានដែលត្រូវបានតវ៉ា ឬមាននៅក្នុងការប្រកាសពន្ធរបស់អ្នក។ ព័ត៌មានអំពីការប្រកាសពន្ធដែលនឹងត្រូវបានបង្ហាញក្នុងបញ្ជីបញ្ជីបញ្ជូនទាំងឈ្មោះ SSN ថ្ងៃខែឆ្នាំកំណើត និងទំនាក់ទំនងរបស់អ្នកនៅក្នុងបន្ទុកដែលត្រូវបានតវ៉ាលើការបង់ពន្ធរបស់អ្នក។

អ្នកមិនចាំបាច់ផ្តល់ការយល់ព្រមសម្រាប់ដៃគូ VITA/TCE ដែលរៀបចំដាក់លិខិតប្រកាសពន្ធរបស់អ្នកនៅឆ្នាំនេះឡើយ។ ពន្ធលើប្រាក់ចំណូលនឹងជួយអ្នក លុះត្រាតែអ្នកទៅជួបដៃគូ VITA ឬ TCE ផ្សេងទៀតនៅឆ្នាំក្រោយដែលប្រើ TaxSlayer។ អ្នកមានសិទ្ធិទទួលបានច្បាប់ចម្លងដែលបានចុះហត្ថលេខានៃទម្រង់បែបបទនេះ។

ការកំណត់រយៈពេលនៃការយល់ព្រម៖ ខ្ញុំ/យើងដែលជាអ្នកជាប់ពន្ធមិនមានបំណងកំណត់រយៈពេលនៃការយល់ព្រមនៃការបង្ហាញព័ត៌មានអំពីការប្រកាសពន្ធសម្រាប់កាលបរិច្ឆេទមុនការបង្ហាញខាងលើឡើយ (ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2027)។ ប្រសិនបើខ្ញុំ/យើងចង់កំណត់រយៈពេលនៃការយល់ព្រមនៃការបង្ហាញកាលបរិច្ឆេទមុន ខ្ញុំ/យើងនឹងបដិសេធការយល់ព្រម។

ការកំណត់វិសាលភាពនៃការបង្ហាញ៖ ខ្ញុំ/យើងដែលជាអ្នកជាប់ពន្ធមិនមានបំណងកំណត់វិសាលភាពនៃការបង្ហាញព័ត៌មានអំពីការប្រកាសពន្ធបន្ថែមលើសពីការបង្ហាញខាងលើឡើយ។ ប្រសិនបើខ្ញុំ/យើងចង់កំណត់វិសាលភាពនៃការបង្ហាញព័ត៌មានអំពីការប្រកាសពន្ធបន្ថែមលើសពីការបង្ហាញខាងលើ ខ្ញុំ/យើងនឹងបដិសេធការយល់ព្រម។

ការយល់ព្រម៖

ខ្ញុំ/យើងដែលជាអ្នកជាប់ពន្ធបានអានព័ត៌មានខាងលើនេះរួចហើយ។

ខ្ញុំ/យើងសូមយល់ព្រមចំពោះការបង្ហាញព័ត៌មានអំពីការប្រកាសពន្ធដែលបានពិពណ៌នានៅក្នុងលក្ខខណ្ឌពន្ធលើប្រាក់ចំណូលខាងលើ និងអនុញ្ញាតឱ្យអ្នករៀបចំលិខិតប្រកាសពន្ធដើម្បីបញ្ចូលលេខសម្ងាត់នៅក្នុងកម្មវិធីរៀបចំលិខិតប្រកាសពន្ធ ជំនួសខ្ញុំដើម្បីបញ្ជាក់ថាខ្ញុំ/យើងយល់ព្រមលើលក្ខខណ្ឌនៃការបង្ហាញនេះ។

ឈ្មោះ និងហត្ថលេខារបស់អ្នកជាប់ពន្ធទីមួយ	កាលបរិច្ឆេទ៖
ឈ្មោះ និងហត្ថលេខារបស់អ្នកជាប់ពន្ធទីពីរ	កាលបរិច្ឆេទ៖

ប្រសិនបើអ្នកជឿជាក់ថាព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នកត្រូវបានបង្ហាញ ឬប្រើប្រាស់មិនត្រឹមត្រូវតាមរបៀបដែលគ្មានការអនុញ្ញាតពីច្បាប់ ឬដោយគ្មានការអនុញ្ញាតពីអ្នក នោះអ្នកអាចទាក់ទងទៅកាន់អធិការដ្ឋានរតនាគារសម្រាប់រដ្ឋបាលពន្ធ (TIGTA) តាមទូរស័ព្ទលេខ 1-800-366-4484។ រាយការណ៍អំពីឧក្រិដ្ឋកម្ម ឬអាកប្បកិរិយាមិនត្រឹមត្រូវរបស់និយោជិត IRS - អធិការដ្ឋានរតនាគារសម្រាប់រដ្ឋបាលពន្ធ (TIGTA) ប្រចាំសហរដ្ឋអាមេរិក រួមបញ្ចូលតំណទំព័រ៖ <https://www.tigta.gov/reportcrime-misconduct>